



សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
សណ្ឋាគារសុខាភ័ព្វពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣

កម្មវិធីទី២៖

ការកែលម្អលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ

សម្របសម្រួលដោយ៖

ឯកឧត្តមបណ្ឌិត ជ្រុង ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

សមាជិក៖

- | | |
|------------------------|----------------------------------|
| - ឯកឧត្តម ជ្រាយ ម៉ុង | អគ្គនាយកបច្ចេកទេស |
| - លោក ឃួច លីនី | អគ្គនាយករងបច្ចេកទេស |
| - ឯកឧត្តម ស្រីន ពុទ្ធី | ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ |
| - លោក លន់ សាយតេង | ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ |

មាតិកា

១. សាវតារ

២. គោលបំណង

៣. សិទ្ធិផលសម្រេចបានសម្រាប់ឆ្នាំ ២០២២

៤. បញ្ហា និងការប្រឈម

៥. ទិសដៅបន្តសម្រាប់ឆ្នាំ ២០២៣

១. សាវតា

- ❖ ទស្សនៈវិស័យគោលនយោបាយវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឆ្នាំ ២០២៥
- ❖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីទឹកស្អាត និងអនាម័យជនបទឆ្នាំ ២០១៤-២០២៥
- ❖ ផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យឆ្នាំ ២០១៤-២០១៨
- ❖ ផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទឆ្នាំ ២០១៩-២០២៣

២. គោលបំណង

ដើម្បីលើកកម្ពស់ និងកែលម្អការទទួលបានសេវាទឹកស្អាត
និងអនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង

៣. សិទ្ធិផលសម្រេចបានសម្រាប់ឆ្នាំ ២០២២

អនាម័យជនបទ៖

- ❖ បានចុះផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាលអំពីការលើកកម្ពស់អនាម័យបាន ចំនួន ២២លើក និងផ្សព្វផ្សាយតាមវីទ្យុបានចំនួន ០៣ លើក
- ❖ រៀបចំវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជនបង្គោលអនាម័យចំនួន ០៣ លើក ក្នុងខេត្តក្រចេះ ព្រះវិហារ និងសៀមរាប អ្នកចូលរួមចំនួន១៣២នាក់



៣. សិទ្ធិផលសម្រេចបានសម្រាប់ឆ្នាំ ២០២២

អនាម័យជនបទ៖

- ❖ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យប្រតិបត្តិអនាម័យល្អនៅតាមគ្រួសារទាំង ១៦ ខេត្ត និងបានចុះពិនិត្យមើលទីតាំងដាក់បង្គន់អនាម័យនៅតាមភូមិគោលដៅទាំង ១៣ខេត្ត
- ❖ ចុះផ្សព្វផ្សាយគោលការណ៍ណែនាំជាតិស្តីពីអនាម័យក្នុងបរិស្ថានប្រឈមនៅ ខេត្តកំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កោះកុង ក្រចេះ និងសៀមរាប ដែលមានអ្នក ចូលរួមចំនួន១៧០នាក់
- ❖ សាងសង់បង្គន់អនាម័យចំនួន ២៧១៩បង្គន់ ក្នុងឆ្នាំ ២០២២

៣. សិទ្ធិផលសម្រេចបានសម្រាប់ឆ្នាំ ២០២២

អនាម័យជនបទ៖

- អត្រាគ្របដណ្តប់អនាម័យជនបទមានប្រមាណជាង ៨០%
- ✓ ខេត្ត ODF ៖ បានចំនួន ៣ ខេត្ត លើគោលដៅ ១ ខេត្ត
- ✓ ស្រុក ODF ៖ បានចំនួន ៣៩ ស្រុក លើគោលដៅ ២៧ ស្រុក/ក្រុង
- ✓ ឃុំ ODF ៖ បានចំនួន ៤៧២ ឃុំ (៨៥%) លើគោលដៅ ៥៤៧ ឃុំ/សង្កាត់
- ✓ ភូមិ ODF ៖ បានចំនួន ៦.០២៨ ភូមិ (៥០%) លើគោលដៅ ១ ១៥៧៨ ភូមិ។

៣. សិទ្ធិទទួលបានសម្រាប់ឆ្នាំ២០២២

ការផ្គត់ផ្គង់ទឹកជនបទ៖

- ❖ សាងសង់អណ្តូងស្នប់ដែលធន់នឹងការប្រែប្រួលអាកាសធាតុ សរុបចំនួន ៣០៦ អណ្តូង
- ❖ សាងសង់/ស្តារស្រះសហគមន៍ចំនួន ១០
- ❖ សាងសង់អាងត្រងទឹកភ្លៀងចំនួន ៤៩ អាង
- ❖ សាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន ០៥
- ❖ សាងសង់ស្ថានីយ៍ទឹកដឹកសហគមន៍ចំនួន ០១ កន្លែង
- ❖ អត្រាគ្រប់ដណ្តប់ការទទួលបានសេវាទឹកស្អាតមានប្រមាណជា ៨០%

សកម្មភាពការលើកកម្ពស់អនាម័យជនបទ



កម្រងរូបភាពការងារការផ្គត់ផ្គង់ទឹកជនបទ



៤. បញ្ហា និងការប្រឈម

- ❖ ការប្រែប្រួលអាកាសធាតុ
- ❖ វិសមភាពនៃការទទួលបានសេវាទឹកស្អាត និងអនាម័យ
- ❖ វិសមភាពរវាងតម្រូវការ និងការឆ្លើយតបនៃការផ្តល់សេវាទឹកស្អាត និងអនាម័យ
- ❖ ការផ្លាស់ប្តូរទំលាប់ទាមទារពេលវេលា និងការតាំងចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាជន។
- ❖ បច្ចេកវិទ្យា ផលិតផល និងការផ្គត់ផ្គង់បរិក្ខារអនាម័យសម្រាប់តំបន់ប្រឈមមាន តម្លៃខ្ពស់។

៥. ទិសដៅបន្តសម្រាប់ឆ្នាំ ២០២៣

- ❖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ សម្របសម្រួល និងកៀរគរធនធាន ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ
- ❖ ជំរុញ និងលើកទឹកចិត្តខេត្ត-ក្រុង ដែលមានអត្រាគ្របដណ្តប់អនាម័យខ្ពស់ ឱ្យក្លាយជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងលើកទឹកចិត្តខេត្តដែលមានកម្រិតកំណើនអនាម័យទាបបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានអត្រាគ្របដណ្តប់ខ្ពស់
- ❖ បន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ ឱ្យមានកម្រិតកាន់តែខ្ពស់ថែមទៀតទាំងនៅក្នុងសហគមន៍ តាមសាលារៀន និងស្ថាប័នសាធារណៈទាំងអស់

៥. ទិសដៅបន្តសម្រាប់ឆ្នាំ ២០២៣

- ❖ បន្តស្វែងរកនូវបច្ចេកទេសសមស្រប សម្រាប់ដោះស្រាយបញ្ហានៅតំបន់បរិស្ថានប្រឈម
- ❖ បន្តកៀរគរធនធានដើម្បីពន្លឿនអត្រាគ្របដណ្តប់អនាម័យនៅជនបទ ជាពិសេសជួយដល់គ្រួសារ ក្រីក្រ និងក្រុមជនងាយរងគ្រោះនានា
- ❖ បន្តលើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងការពន្លឿនសេវាគ្របដណ្តប់អនាម័យជាមូលដ្ឋាន នៅជនបទ

៥. ទិសដៅបន្តសម្រាប់ឆ្នាំ ២០២៣

- ❖ ពិភាក្សាជាមួយអង្គការដៃគូ ដើម្បីពិនិត្យតំបន់គោលដៅរបស់ពួកគេឡើងវិញ ដើម្បីជៀសវាងការជាន់គ្នា និងដើម្បីពង្រាយធនធានទៅខេត្តខ្សត់ខ្សោយដែលមានតម្រូវការខ្ពស់
- ❖ បន្តសហការជាមួយអង្គការដៃគូ ដើម្បីគាំទ្រការងារគោលនយោបាយ និងពង្រឹងសមត្ថភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ❖ រៀបចំពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឯកសារគតិយុត្តសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ

ସୂତ୍ରମୟକ୍ଷଣ !